

សុន្ទរកថា

**សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ**

.២.ប.២

**ក្នុងទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៦
នៅសាលាមហាស្រព និងពិធីរំលឹកកោះពេជ្រ**

- សូមថ្វាយបង្គំ ព្រះថេរានុត្តរគ្រប់ព្រះអង្គ
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
- ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឬតំណាងអង្គទូតនានា ប្រចាំនៅព្រះ
រាជាណាចក្រកម្ពុជា
- កម្មាធិការជាតិកម្មាធិការជាតិកងកម្លាំងគ្រប់ប្រភេទ
- ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរង សមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត
- ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាកលវិទ្យាធិការ សាកលវិទ្យាល័យ វិទ្យាល័យ
នាយក នាយិកា បណ្ឌិត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស
- លោកឧកញ៉ា អ្នកឧកញ៉ា ប្រធានស្ថាប័ន ឯកជន
- កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
- តាជី យាជី និងបងប្អូនជនរួមជាតិ ជាទីស្នេហា

ក្នុងនាម **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា ក៏ដូចជាក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំសូមសម្តែងនូវក្តី
សោមនស្សរីករាយជាអតិបរមា ដោយបានចូលរួមជាអធិបតីក្នុងឱកាសជួបជុំដ៏មហោឡារីក នាទិវា
ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នាថ្ងៃនេះ ។ វត្តមានដ៏ច្រើនកុះករ របស់ឯកឧត្តម លោក
ជំទាវ លោក លោកស្រី និងក្មួយៗ នាពេលនេះ គឺ ជាសាក្ខីភាព ដែលបង្ហាញយ៉ាងច្បាស់អំពីការយក
ចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ ទាំង
ប្រជាពលរដ្ឋកម្ពុជា ទាំងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ក៏ដូចជាសហគមន៍អន្តរជាតិ ក្នុងការរួមគ្នាការពារ

មនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងប្រឆាំងដាច់ខាតរាល់ទម្រង់នៃការរំលោភ
បំពាន និងកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព ។

នៅក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមបញ្ជាក់ អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មីម្តងទៀត
ថា រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាប
បទល្មើសនេះឲ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតឲ្យជនល្មើសមានឱកាសពង្រីកសកម្មភាព បង្កភាព
រងគ្រោះដល់ប្រជាពលរដ្ឋ ដោយមិនបានឆ្លើយតបនោះឡើយ ។

ដូចព្រះថេរវនុគ្រូរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ
ក្លាយៗនិស្សិត សិស្សនុសិស្ស បានជ្រាបតាមរយៈរបាយការណ៍ របស់លោកជំទាវ អនុប្រធានអចិន្ត្រៃ
យ៍ គណៈកម្មាធិការជាតិ និងបទយកការណ៍ដែលបានបង្ហាញជូនក្នុងពេលកន្លងទៅនេះរួចហើយថា
បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុត
ដល់មនុស្សជាតិ ជាពិសេស ក្នុងចំណោមពលករទេសន្តរប្រវេសន៍ ដែលបានចាកចេញទៅធ្វើ
ការងារនៅក្រៅប្រទេស និងជនភៀសខ្លួន ទាំងក្មេង ចាស់ ប្រុសស្រី ដោយមិនរើសមុខ ។

ជនល្មើសកាន់តែព្រហ័យ មានកលល្បិចកាន់តែខ្ពស់ មានបណ្តាញប្រទាក់ក្រឡាគ្នាកាន់តែ
ស្មុគ្រស្មាញ ឆ្លងដែនពីប្រទេសមួយ ទៅប្រទេសមួយ និងមានប្រព័ន្ធទំនាក់ទំនងកាន់តែទំនើប ដែល
បង្កការលំបាកដល់សមត្ថកិច្ច និងរដ្ឋាភិបាលនៃបណ្តាប្រទេសពាក់ព័ន្ធនានា ក្នុងការបង្ក្រាប និងផ្ដន្ទា
ទោសជនល្មើសឲ្យមានប្រសិទ្ធភាព ។ ទោះបីយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយ
កង្ហើយឡើយ ផ្ទុយទៅវិញ យើងបានរិះរកគ្រប់វិធានការ និងវិធីសាស្ត្រ ដើម្បីការពារប្រជាពលរដ្ឋពី
បទល្មើសដ៏ស្មុគ្រស្មាញនេះ ។ គណៈកម្មាធិការជាតិ បានជម្រុញការអនុវត្តយុទ្ធសាស្ត្រទាំងបួន គឺ
ការងារបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ការអនុវត្តច្បាប់ និងការពង្រឹងកិច្ចសហការ ក្នុងការ
រៀបចំ និងជម្រុញការរៀបចំច្បាប់ គោលនយោបាយនានា ។

ក្នុងពេលកន្លងទៅព្រះរាជាណាចក្រកម្ពុជា បានដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុក
ដាក់ ដើម្បីរក្សានូវតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ ព្រមទាំងពង្រឹងស្ថិរភាពដល់ប្រជាពលរដ្ឋ
និងភ្ញៀវបរទេសទាំងឡាយ ឲ្យស្នាក់នៅក្នុងកម្ពុជាប្រកបដោយភាពកក់ក្តៅ មានសុវត្ថិភាពផ្លូវកាយ
និងផ្លូវចិត្ត ។ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការលំបាក និងភាពប្រឈមនៃប្រទេសទាំងសងខាង
គឺប្រទេសបញ្ជូន និងប្រទេសទទួលក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ និងបទល្មើសទាំង
ឡាយ ដែលកើតឡើងក្នុងអំឡុងពេលនៃការធ្វើទេសន្តរប្រវេសន៍ និងនៅក្នុងប្រទេសគោលដៅ ។
ទេសន្តរប្រវេសន៍ខុសច្បាប់ដែលមានវត្តក្នុងប្រទេសគោលដៅ និងបានស្នាក់នៅធ្វើការដោយមិន
មានការអនុញ្ញាត គឺជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ និងការខាតបង់ និងភាពប្រឈមទាំងបុគ្គល
អ្នកធ្វើទេសន្តរប្រវេសន៍ ទាំងគ្រួសារដែលធ្វើចំណាកស្រុកជាមួយ ឬបានរង់ចាំការទទួលបានផល
ប្រយោជន៍ពីទេសន្តរប្រវេសន៍ប្រទេសដើម ជាពិសេសកុមារ ក៏ដូចជាប្រទេសទាំងសងខាង ដែល
ចាំបាច់ត្រូវទទួលបន្ទុកដោះស្រាយរាល់បញ្ហាដែលកើតមាន ។ ការលំបាកទាំងនេះ មិនអាចភាគី
ប្រទេសតែមួយដោះស្រាយបានឡើយ ហេតុនេះហើយ ទើបបានជាទាមទារឲ្យមានកិច្ចសហការ

និងចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហារួមគ្នាប្រកប
ដោយការទទួលខុសត្រូវ និងសមធម៌ ។

ប្រទេសដែលមានការពាក់ព័ន្ធ ចាំបាច់ត្រូវឯកភាពគ្នា ដើម្បីអនុវត្តបែបបទនីតិវិធី ដែលបាន
ព្រមព្រៀងគ្នាក្នុងអនុស្សរណៈ ។ ក្នុងនាមជាប្រទេសបញ្ជូន រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវ
បទដ្ឋានគតិយុត្តិជាច្រើន ដែលក្នុងនោះ រួមទាំងការអនុញ្ញាតឲ្យមានក្រុមហ៊ុន ជាច្រើនទទួលបាន
អាជ្ញាប័ណ្ណដើម្បីធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនដោយស្របច្បាប់ ។ តែទន្ទឹមនឹងនោះ
ក៏ការអនុវត្តនៅតែមានភាពខ្វះចន្លោះទាំងសងខាង ដែលនាំឲ្យបញ្ហាកាន់តែស្មុគស្មាញ ។ ការដោះ
ស្រាយដោយផ្តល់ភាពស្របច្បាប់ នៅប្រទេសគោលដៅ គ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន
តែប៉ុណ្ណោះ ។ បន្ទាប់ពីការដោះស្រាយនេះរួច ចាំបាច់ត្រូវតែពិភាក្សាគ្នាឡើងវិញ ដើម្បីធ្វើកិច្ចការបន្ត
ទៀត ឲ្យរលូនជាមួយគ្នា និងដើម្បីជាបទដ្ឋានស្តង់ដារមួយ ដែលងាយស្រួលក្នុងការអនុវត្ត និងជៀស
វាងការហូរចូលនៃទេសន្តរប្រវេសន៍មិនប្រក្រតី ដែលនាំឲ្យមានភាពប្រឈមកើតឡើងជាថ្មីទៀត ។

ព្រះរាជាណាចក្រកម្ពុជា គាំទ្រការធ្វើទេសន្តរប្រវេសន៍ ដែលមានសុវត្ថិភាព រៀបរយ និងស្រប
ច្បាប់ ដើម្បីបញ្ឈប់សហនិក័យរបស់ពលករ ពីការរកងប្រវឹញ ការរំលោភបំពាន និង ការរត់ពន្ធជន
ទេសន្តរប្រវេសន៍ និងរាល់ទម្រង់នៃអំពើជួញដូរមនុស្ស ។ ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវការរក្សានូវ
តុល្យភាពនៃកម្លាំងពលកម្មក្នុងស្រុក ដែលជាសេចក្តីត្រូវការសម្រាប់ការអភិវឌ្ឍន៍របស់ខ្លួន ផងដែរ
។ ដើម្បីឆ្លើយតបទៅនឹងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍គ្រប់វិស័យ ដោយ
ពង្រីកការវិនិយោគដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យសំណង់ហេដ្ឋារចនា
សម្ព័ន្ធ វិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ជាដើម ដែលអាចបង្កើនការងារ និងមុខរបរជូន
ប្រជាពលរដ្ឋ រាប់លាននាក់ និងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ដៃម្ខាងទៀត គឺខិតខំទំនាក់
ទំនងពង្រីកឱកាសការងារនៅក្រៅប្រទេសតាមនីតិវិធីស្របច្បាប់ ជាមួយប្រទេសដែលមានសេចក្តី
ត្រូវការ ។ ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា
ចក្រកម្ពុជា បានបញ្ជាក់ថា៖

ទី១. រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើក
កម្ពស់ សិទ្ធិពលករទេសន្តរប្រវេសន៍ តាមរយៈខិតខំជួយពលករ ដែលធ្វើការនៅបរទេស ដើម្បីធានាបាន
នូវផលប្រយោជន៍ស្របច្បាប់ និងជួយផ្តល់ភាពស្របច្បាប់ដល់ពលករ ។

ទី២. រាជរដ្ឋាភិបាលកំពុងសហការជាមួយប្រទេសជាដៃគូ ទទួលស្គាល់ពលករដែលមានជំនាញ
ទៅវិញទៅមកជាមួយកម្ពុជា ។

ទី៣. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ
លើវិស័យរបបសន្តិសុខសង្គម ដោយធានាចំពោះពលករស្របច្បាប់នៅគ្រប់ប្រទេសនៅពេលមាន
គ្រោះថ្នាក់ដល់ជីវិត ឲ្យទទួលបានសំណងតាមច្បាប់។ ពលករទាំងអស់អាចផ្ទេរប្រាក់ធានារ៉ាប់រង
សង្គម គ្រោះថ្នាក់ការងារ និងប្រាក់ធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។

ទី៤. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធន៍និរត្ត ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទាន បេឡាស្តីសុខសង្គមពីប្រទេសមួយ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានគិតប្រាក់សោធន៍និរត្តន៍ ហើយផលប្រយោជន៍ទាំងនោះពលករនឹងទទួលបាននៅឆ្នាំ២០១៩។

ទី៥. រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅបរទេស អាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេសឲ្យធ្វើជាតំណាង ដើម្បីស្នើសុំលិខិតថ្កោលទោស លិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ដោយពុំចាំបាច់ឲ្យសាមីខ្លួនវិលត្រលប់មកស្រុកកំណើតវិញ។ ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទេសថៃត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវតាម ច្បាប់ដើមដើម្បីបំពេញបែបបទស្របច្បាប់។ ទាំងនេះ គឺជាអត្ថប្រយោជន៍សម្រាប់ពលករទេសន្តរប្រវេសន៍ ។

ចំណែកពលករក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងលើកកម្ពស់ សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជាច្រើន តាមរយៈការដាក់ចេញ នូវគោលនយោបាយជាបន្តបន្ទាប់ ជាអាទិ៍ ការតម្លើងបៀវត្សរ៍រៀងរាល់ឆ្នាំ ការផ្តល់របបសោធន៍និរត្តន៍ដល់កម្មករ ការលើកកម្ពស់លក្ខណៈការងារសមស្រប ការផ្តល់ឱកាសឲ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីមានទារក បានទទួលនូវអត្ថប្រយោជន៍បន្ថែមជាដើម ។ មិនតែប៉ុណ្ណោះ ការលើកកម្ពស់ កម្រិតជំនាញបច្ចេកទេសរបស់ពលករ ក៏ត្រូវបាននិងកំពុងតែយកចិត្តទុកដាក់ផងដែរ ។

ព្រះថេរានុគ្រោះគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយាជាតិ និងអន្តរជាតិ លោកលោកស្រី ក្លួយៗ សមាជិកសមាជិកា នៃអង្គពិធីជាទីរាប់អាន

ការរៀបចំពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការដ៏ធំមួយ ដែលរាជរដ្ឋាភិបាល មានឱកាសផ្សព្វផ្សាយការយល់ដឹង ឱ្យកាន់តែទូលំទូលាយ និង បានសម្តែងនូវការប្តេជ្ញាចិត្តជនរួមជាតិ និងសហគមន៍អន្តរជាតិអំពីឆន្ទៈដ៏មុះមុត និងកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងការគោរពសិទ្ធិមនុស្ស ការការពារសុវត្ថិភាព និងសន្តិសុខប្រជាពលរដ្ឋ ពីការរំលោភបំពានគ្រប់រូបភាព ។ ទោះបីជា អំពើជួញដូរមនុស្ស នៅតែមិនទាន់ស្ងប់ស្ងាត់ និងនៅតែលេចចេញនូវរូបភាពដែលជនល្មើសព្យាយាមបង្កើតឡើង ដើម្បីបំភ័ន្តភ្នែកក្តី ក៏រាជរដ្ឋាភិបាល នៅតែបន្តពង្រឹងការអនុវត្ត និងដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់មិនឈប់ឈរឡើយ ។

ខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងវិស័យឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្សអំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែយោរយៅ និងរីករាលដាល និងធ្វើឲ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត ។ រីឯប្រជាពលរដ្ឋកាន់តែច្រើននឹងជួបគ្រោះមហន្តរាយ ហើយ សង្គមជាតិ នឹងមិនមានសេចក្តីសុខ និងស្ថេរភាពបានឡើយ ។ យើងមិនត្រូវអនុញ្ញាតឲ្យជនល្មើស ធ្វើសកម្មភាពតាមអំពើចិត្តឡើយ ហើយត្រូវតែអនុវត្តនីតិវិធីផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ ឲ្យបានត្រឹមត្រូវ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមអំពាវនាវ ដល់បណ្តាប្រទេសពាក់ព័ន្ធទាំងអស់ ដែលបាន ចុះហត្ថលេខារួមគ្នាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គប្បីជម្រុញការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាពិនិត្យលើចំណុចខ្លះខាតនៃការអនុវត្ត ហើយរួមគ្នាកែលម្អឲ្យបានទាន់ពេលវេលា ។ ជាពិសេសប្រទេស ដែលទទួលបានពលករកម្ពុជា សូមរក្សាការសន្យាក្នុងកិច្ចព្រមព្រៀង ដែលគូសបញ្ជាក់អំពីការទទួលយកពលករស្របច្បាប់ពីកម្ពុជា និងសូមមេត្តាជួយថែទាំកម្លាំងទាំងនោះ ដូចពលរដ្ឋរបស់ខ្លួន ព្រមទាំងជួយការពារពីការរំលោភបំពាន កេងប្រវ័ញ្ច ដែលអាចកើតមានជាយថាហេតុ ។ ក្នុងករណីដែលពលករកម្ពុជាបានប្រព្រឹត្តខុសឆ្គង សូមមេត្តាអប់រំ ឬបញ្ជូនត្រឡប់មកកម្ពុជាវិញ តាមផ្លូវច្បាប់ ។

ជាថ្មីម្តងទៀត ខ្ញុំសូមរំលឹក ដាស់តឿនចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងឡាយ ដែលបាន និងកំពុងតែសាងបញ្ហា យុបយឺត និងសហការជាមួយជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយ ទោះបីដោយចេតនាក្តី អចេតនាក្តី ត្រូវឆាប់ដកខ្លួនជាបន្ទាន់ និងកែខ្លួនឲ្យបានល្អ ព្រោះមិនអាចសំងំលាក់លៀមសកម្មភាពទាំងនេះបានទៀតឡើយ ហើយនឹងត្រូវបានផ្តន្ទាទោសតាមច្បាប់ ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងក្នុងនាមគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសជាឧទ្ធរណ៍ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧នេះ ចំពោះមុខសហគមន៍ជាតិ និងអន្តរជាតិ នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយ បន្តខិតខំប្រឹងប្រែង ដើម្បីឲ្យប្រជាជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខដុមរមនា ដោយ រួមសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា ក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្ស គ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឲ្យបានម៉ឺងម៉ាត់ដើម្បីកាត់បន្ថយ និងលុបបំបាត់ប្រសិទ្ធភាពបទល្មើស ។

ខ្ញុំសូមថ្លែងអំណរគុណ និងសូមលើកទឹកចិត្ត ឲ្យគ្រប់សមាសភាពក្នុងរាជរដ្ឋាភិបាល ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន បន្តរួមដៃគ្នា អនុវត្តសកម្មភាពព្រមៗគ្នា ពង្រឹងប្រព័ន្ធសុវត្ថិភាព ពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារមនុស្សគ្រប់រូបពីអំពើជួញដូរមនុស្ស ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមប្រគេនពរស័ព្ទសាធុកាចំពោះព្រះថេរានុគ្គេរៈគ្រប់ព្រះអង្គ និងសូមឧទ្ទិសបូងសូងដល់គុណព្រះរតនៈត្រ័យ បារមី វត្តស័ក្តិសិទ្ធិ សូមប្រទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនឯកឧត្តម លោកជំទាវ ភ្ញឺវិភិក្តិយសជាតិ និងអន្តរជាតិ លោកលោកស្រី នាងកញ្ញា ក្មួយៗ បងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអរព្រះគុណ
សូមអរគុណ